



សម្រាប់នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា

Extraordinary Chambers in the Courts of Cambodia  
Chambres extraordinaires au sein des tribunaux cambodgiens

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia  
Nation Religion King

Royaume du Cambodge  
Nation Religion Roi

សេចក្តីណែនាំអនុវត្ត អ.វ.ត.ក/០១/២០០៧/វ.០៧

## នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា ន.វ.ត.ក

គណៈកម្មាធិការនឹង និង វិធានផ្ទៃក្នុង នៃអង្គដំនុំជប្រយោជន៍ និង នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា (អ.វ.ត.ក) ដោយពិចារណាខាថ់លើ កិច្ចព្រមព្រៃងរវាងអង្គការសហប្រជាធាតិ និង រាជរដ្ឋាភិបាលក្រសួងព្រះរាជាណាចក្រកម្ពុជាស្តីអំពីការកាត់សេចក្តីនៅក្រោមម្រាប់កម្ពុជាដែលបានប្រពើតូអ្នកក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចុះហត្ថលេខាទាំង ៩៧ ខែមិថុនា ឆ្នាំ ២០០៣ (ដែលបញ្ជាប់ពីនេះ ហៅកាត់ខ្លួន “កិច្ចព្រមព្រៃង”)។

ដោយពិចារណាខាថ់លើ ម្រាប់ស្តីអំពីការបង្កើតអង្គដំនុំជប្រយោជន៍ និង នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជាស្តីអំពីការបង្កើតប្រព័ន្ធឌីជីថាមពេលប្រព័ន្ធផ្លូវការ និង នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា (អ.វ.ត.ក) ដែលបញ្ជាប់ពីនេះ ហៅកាត់ខ្លួន “ម្រាប់អ.វ.ត.ក”)។

ដោយពិចារណាខាថ់លើ វិធានផ្ទៃក្នុងនេះ អ.វ.ត.ក ដែលបានអនុម័តដោយកិច្ចប្រជុំពេញអង្គភ័យក្រោមនាមផ្លូវការ ១៧ ខែមិថុនា ឆ្នាំ ២០០៧ និង ត្រូវបានចុះហត្ថលេខាទាក់អាយុរត្រូវដែលចាប់ចុងឆ្នាំ ២០០៨ ដល់ទៅឆ្នាំ ២០០៩ ដែលបញ្ជាប់ពីនេះ ហៅកាត់ខ្លួន “កិច្ចប្រជុំពេញអង្គភ័យក្រោមនាមផ្លូវការ ១៧ ខែមិថុនា ឆ្នាំ ២០០៧”។

អនុលោមទៅតាមវិធានទី ៤០(៣)នៃវិធានផ្ទៃក្នុង អ.វ.ត.ក ដែលចែងអំពីគណៈកម្មាធិការនឹង និងវិធានផ្ទៃក្នុង ក្នុងការអនុម័តលើសេចក្តីណែនាំអនុវត្តដែលទាក់ទងទៅនឹងដំណើរការនានានេះ អ.វ.ត.ក ហើយដែលត្រូវពិនិត្យឡើងវិញដោយកិច្ចប្រជុំពេញអង្គភ័យក្រោមនាមផ្លូវការ ១៧ ខែមិថុនា ឆ្នាំ ២០០៧ ។

តាមនីយមុចខាងលើនេះ សម្រេចចេញសេចក្តីណែនាំអនុវត្តអំពីការដាក់ឯកសារនៅ អ.វ.ត.ក (ដែលបញ្ជាប់ពីនេះ ហៅកាត់ខ្លួន “សេចក្តីណែនាំអនុវត្ត អ.វ.ត.ក/០១/២០០៧/វ.០៧”)

### មាត្រា ១. ការបើក និង ការចុះលេខនៃសំណុំរឿង

- ១.១ ការិយាល័យសហគមន៍នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា (ក.ស.ច.ស) ត្រូវបើកសំណុំរឿងដើម្បីដោយកិច្ចប្រជុំពេញអង្គភ័យក្រោមនាមផ្លូវការ ទូទាត់ដើម្បីការស្នើសុំការងារសហគមន៍នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា និងត្រូវចុះលេខនៅលើសំណុំរឿងនោះ ។
- ១.២ សម្រាប់ការបង្កើតនគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា នគរបាលក្រសួងព្រះរាជាណាចក្រកម្ពុជា និងត្រូវចុះលេខនៅលើសំណុំរឿងនោះ ។

(ខាងក្រោមណ៍ ០១/៣១-០៧-២០០៧-អ.វ.ត.ក/ក.ស.ច.ស)

ក. ០១ - លេខរៀងនៃសំណុំរៀង

ខ. ៣១-០២-២០០៣ - កាលបរិច្ឆេទបើកសំណុំរៀង

គ. អ.វ.ត.ក - អង្គដីនិងប្រះវិសាយញ្ចក់តូលាការកម្ពុជា

យ. ការិយាល័យដែលគោរកដោយកសារនៅ អក្សរភាពតែងចានេះក្រោមត្រូវយកមកប្រើប្រាស់

- ក.ស.ច.ស (ការិយាល័យសហព័ន្ធក្រោមសុំបនងគុត្រ)

- អ.ប.ជ (អង្គបុរាណនិងប្រះ)

- អ.ជ.ស.ដ (អង្គដីនិងប្រះសាលាដំបូង)

- អ.ជ.ត.ក (អង្គដីនិងប្រះតូលាការកំពុល)

៩.៣ ក្រឡាបញ្ញីត្រូវប្រើប្រាស់បញ្ជាល់ខាងក្រោម ដើម្បីកំណត់អតិថិជនបញ្ជាល់កសារនានានៅក្នុង  
សំណុំរៀង:

I) ក្នុងអំឡុងពេលសុំបនងគុត្របស់តូលាការ:

បន្ថែមទៅនឹងលេខសំណុំរៀង លេខបន្ទុបន្ទាប់ឡើតដែលមានពណ៌តម្លៃ ត្រូវបានប្រើប្រាស់  
ក្នុងការកំណត់លេខលំដាប់បន្ទុបន្ទាប់នឹងកសារ និងប្រភេទនឹងកសារ។  
(ខាងក្រោមណ៍. ០១/៣១-០២-២០០៣-អ.វ.ត.ក/ក.ស.ច.ស-០០១/៨៥)

ក. ០០១ - ជាលេខរៀងនឹងកសារ

ខ. ៨៥ - លេខនេះត្រូវបង់ចែកដោយក្រឡាបញ្ញី ដោយមានការចង្វួលបង្ហាញពីសហព័ន្ធក្រោមសុំប  
នងគុត្រ និងជាសញ្ញាសម្រាប់តិចណាងូរអនុផ្តើកនៃប្រភេទ និងលេខនឹងកសារនៅពេលនោះ។ លេខ  
ដែលនៅបន្ទាប់ពីអក្សរគឺជាលេខនឹងកសារនៅក្នុងអនុផ្តើកនៃប្រភេទនឹងកសារនោះ។

អនុផ្តើកទាំងនេះមាន៖

ក ១៤ម៉ោងបែបបទ

ខ បុគ្គលិកលក្ខណៈ

គ ការយំបាត់ឱ្យខ្សោះ និងលក្ខណៈនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តូលាការ

យ ចំណុចសារធាតុ

II) ក្នុងអំឡុងពេលដំណើរការនឹងពិនិត្យនិងប្រើប្រាស់ប្រភេទនឹងកសារ

សញ្ញាសម្រាប់ “ង” ត្រូវបានប្រើប្រាស់ជាសញ្ញាសម្រាប់ពេមួយប៉ុណ្ណោះ នៅក្នុងដំណើរការនឹងពិនិត្យ

ដីស្តីជម្រះរបស់អង្គភាពស្តីជម្រះសាងសង់បុរាណ ឯកសារនឹមួយៗត្រូវបានកំណត់ឡើយលើក្នុងបញ្ជាប់ (ខទ. ឃី, ឃុំ, ឃុំ, ..... ) ឯកសារក្រោយមកទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងពេជ្យម្ខាប់ត្រូវដាក់ក្នុងអនុផ្ទៃកនុការនៅម្ខាប់ (ខទ. សារណារបស់ភាគី ឃី/១, សារណារបស់ភាគី ដែលទៀត ឃី/២, សេចក្តីសម្រាប់អង្គភាពស្តីជម្រះលើសេចក្តីសន្តិដាន ឃី/៣) ។

លេខ១ ឈល់ លេខ៥ត្រូវបានកំណត់សម្រាប់ផ្ទៃកនឹងកសាររួមចំនួនបូន ដូចខាងក្រោមនេះ៖៖

**ឃី - សម្រាប់កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃដំណើរការនីតិវិធី**  
កំណត់ហេតុប្រចាំថ្ងៃជាលាយលក្ខណ៍អក្សរនៃដំណើរការនីតិវិធីនឹមួយៗ (Note d' Audience)  
និងត្រូវដាក់តាមលំដាប់លំដាប់នៅពេលនេះ អនុលោមតាមគាលបរិច្ឆេទរបស់សរសាង ហើយ  
ប្រពិចារិកដែលពាក់ព័ន្ធ និងកំណត់ត្រាខាបករណ៍សោតទស្សនីនឹងត្រូវបញ្ចូលជាខាបសម្រួលដារបានម្ខាប់  
ជាម្ខាប់។

**ឃី - សម្រាប់ដើមបណ្តិ៍ងរដ្ឋប្បរណ៍**  
នៅក្នុងផ្ទៃកនុការដើមបណ្តិ៍ងរដ្ឋប្បរណ៍ មានអនុផ្ទៃកបន្ថែមសម្រាប់អ្នកសុំតាំងខ្លួននឹមួយៗ  
រួមចំនួនកសារដែលពាក់ព័ន្ធនិងអ្នកសុំតាំងខ្លួនជាខាបដើមបណ្តិ៍ងរដ្ឋប្បរណ៍នឹមួយៗ។

**ឃី - សម្រាប់សំណុំកសារឱ្យបានអង្គភាព**  
សំណុំនឺកសារនេះរួមមាននឺកសារនឹមួយៗ បានមកពីសំណុំរឿងពេជ្យម្ខាប់ ដែលបានបញ្ជានទៅ  
អង្គភាពស្តីជម្រះសាងសង់បុរាណ ដោយយោងតាមវិធានធម៌(ធម៌) នៃវិធានផ្ទៃក្នុង។

**ឃី - សម្រាប់ត្រួតតាម**

លេខ និងសញ្ញាសមាតល់នឺកសារនៅក្នុងសំណុំរឿងស៊ីបអង្គភាពត្រូវរក្សាទុកនៅដែល។

**III) ក្នុងក្នុងពាណិជ្ជកម្មនឹងក្នុងក្នុងសំណុំរឿងស៊ីបអង្គភាពត្រូវរក្សាទុកនៅដែល។**

**E- សម្រាប់បណ្តិ៍ងសាខាទុកប្រជាមុននិងសេចក្តីសម្រាប់អង្គភាពស្តីជម្រះសាងសង់បុរាណ។**

ឯកសារនឹមួយៗ ត្រូវកំណត់លេខរៀងបន្ទុកបញ្ជាច្នោតជាងក្រោមដែលបានប្រើប្រាស់អង្គភាពនៃព្រះសាធារណៈ  
សាលាអំបុង (ខ.ច.E169/1/2) :

F - សម្រាប់បណ្តិ៍ឯកសាទុក្រប្រភ័ន្ធឌីជីថលក្រោមអង្គភាពនៃព្រះសាធារណៈសាលាអំបុង និងសម្រាប់រាល់  
ឯកសារទាំងឡាយអង្គភាពនៃព្រះគុណភាពកំពុល។ ឯកសារនឹមួយៗ ត្រូវដាក់លេខរៀងបន្ទុកតាម  
(e.g., F3, F4, F5)។ ឯកសារក្រោយមកទៀតដែលពាក់ព័ន្ធដាច់ទៅនឹងឯកសារជាក់ណាមួយ  
ត្រូវដាក់ក្នុងអនុផ្ទៀក(ខ.ច. សារណាបណ្តិ៍ឯកសាទុក្របស់ភាគី ‘F3/1’ ចេញឲ្យបានបន្ទុក ‘F3/2’ នៃចក្ខុវិសម្របស់អង្គភាពនៃព្រះលើសារណាបណ្តិ៍ឯកសាទុក្របស់ភាគី ‘F3/3’)។

### លេខរៀងពីរដំបូង ត្រូវបានកំណត់ក្នុងអនុផ្ទៀកក្រុមពីរទានក្រោម៖

F1: សម្រាប់កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃដំណើរការនឹងឱ្យធ្វើ។

កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃដំណើរការនឹងឱ្យធ្វើនឹមួយៗ ត្រូវដាក់ជាបំផាប់លំដោយទៅ  
តាមកាលបរិច្ឆេទនៃសវនាការ ហើយប្រពិចារិកដែលពាក់ព័ន្ធ និងកំណត់ត្រាខករណ៍លោត  
ទស្សន៍ និងត្រូវបញ្ចប់ជាខាងបសម្រេចជាប់ជាមួយ។

F2: សម្រាប់គ្រួសារ និងកសិកតាងត្រូវបានកំណត់ក្នុងអនុផ្ទៀក។

សម្រាប់គ្រួសារ និងកសិកតាងត្រូវបានកំណត់ក្នុងអនុផ្ទៀកដែលត្រូវបានដោះស្រាយដោយត្រូវបានកំណត់ក្នុងអនុផ្ទៀក។

ដោយអនុលោមទៅតាមវិធាន១០៨(១) - (៧) លេខរៀង និងនិមិត្តសញ្ញាណនៃឯកសារលើសំណុំរឿង  
ដែលបានបញ្ជាផាយក្រឡាបង្កើអង្គភាពនៃព្រះគុណភាពកំពុល ត្រូវក្រោចក្រោមដោយត្រូវបានកំណត់ក្នុងអនុផ្ទៀក។

IV) ការដាក់លេខលើមូលដ្ឋានសំអាងផ្លូវច្បាប់ និងឯកសារភ្នាប់ក្នុងគ្រប់សំណុំរឿង តារាង  
តារាងមូលដ្ឋានសំអាងផ្លូវច្បាប់ និងឯកសារយោងទាំងអស់ ត្រូវមានលេខដើម្បីចូលទៅនឹង  
ឯកសារមេ ដែលឯកសារភ្នាប់ទាំងនេះត្រូវដាក់ទៅជាមួយ នៅក្នុងទម្រង់ដូចជាងក្រោមនេះ ៖

កៅ - ឯកសារមេ

កៅ.១ - តារាងមូលដ្ឋានសំអាងផ្លូវច្បាប់ សម្រាប់ កៅ (តារាងតីមួយ)

កៅ.១.១ - មូលដ្ឋានសំអាងផ្លូវច្បាប់ទី១ នៅក្នុង កៅ.១

កំ.១.៤ - មួលដ្ឋានសំរាងផ្ទះចោរប់ទី២ នៅក្នុង កំ.១

កំ.៥ - តារាងលិបិក្រមនៃឯកសារ/ឯកសារភ្លាមៗ សម្រាប់ កំ (តារាងទីពីរ)

កំ.៥.១ - ឯកសារភ្លាមៗទី១ នៅក្នុង កំ.៥

កំ.៥.២ - ឯកសារភ្លាមៗទី២ នៅក្នុង កំ.៥

## មាត្រា ៤.ការដាក់ឯកសារ

- ៤.១ ការដាក់ឯកសារនៅ អ.វ.ត.ក និង ការទំនាក់ទំនងទៅវិញ្ញាទ័មកជាមួយបុគ្គលដែលមានសិទ្ធិដាក់ ឯកសារ ត្រូវធ្វើដោយផ្តាល់ជាមួយក្រឡាបហ្ឌីនៃការិយាល័យសហគម្រោគសុំបន្ថែត ឬ អង្គដីនូវ ជម្រៈ ទៅតាមករណីសម្រប(ដែលបន្ទាប់ពីនេះហេកាកាត់ថា ក្រឡាបហ្ឌីដែលពាក់ព័ន្ធ) តាមរយៈ ម្រីទឹនបន្ទុកកិច្ចការសំណុំរឿង ។ ការិយាល័យរបស់ម្រីទឹនបន្ទុកកិច្ចការសំណុំរឿងស្ថិត នៅអគារដ្ឋាហែន អ.វ.ត.ក ។
- ៤.២ បុគ្គលដែលមានសិទ្ធិដាក់ឯកសារនៅអ.វ.ត.ក ត្រូវដែនដឹងទៅក្រឡាបហ្ឌីដែលពាក់ព័ន្ធអំពីភាសាពាណិជ្ជកម្មបន្ថែមនៃឯកសារ ដែលខ្លួនមានបំណងដាក់ ដោយបន្ទូមបើភាសាដូរ។
- ៤.៣ ឯកសារអាចដាក់នៅ អ.វ.ត.ក រួចរាល់ម៉ោងធ្វើការ ពីថ្ងៃចិត្តដល់ ថ្ងៃប្រាំស្អែត (ម៉ោង ០៨ព្រឹក ដល់ ម៉ោង ០៩៣០នៃរលៀល)និង ថ្ងៃសុក្រ (ម៉ោង ០៨ព្រឹកដល់ ម៉ោង ០៩៣០នៃរលៀល) លើកលែងដែលថ្ងៃចិត្តបែងសំរាប់អាជីវកម្ម ដែលត្រូវបានអនុវត្តដោយ អ.វ.ត.ក និងដែលត្រូវបានដាក់តាមគេហទ័រ អ.វ.ត.ក ។
- ៤.៤ ឯកសារដែលដាក់នៅការិយាល័យនឹមួយៗនៅ អ.វ.ត.ក ដោយអនុលោមទៅតាមវិធាននៅក្នុងនេះ អាចដាក់បានដោយបុគ្គលដែលមានសិទ្ធិ ទៅម្រីទឹនបន្ទុកកិច្ចការសំណុំរឿង ដែលជាមួយកទឹនបន្ទុល ឱសត្រូវកុងការបញ្ចូនបន្ទុជាបន្ទាន់ទៅក្រឡាបហ្ឌីដែលពាក់ព័ន្ធ ឬចម្លាយដែងនៅក្នុងវិធាននៅក្នុង ។
- ៤.៥ វិធីចំហងសម្រាប់ដាក់ឯកសារ គឺត្រូវដាក់តាមប្រព័ន្ធមេឡិចត្រូនិក ។ ការដាក់ឯកសារជាស្ថិក ក្រុង អាចអនុវត្តបានតែនៅពេលមានបញ្ហាបញ្ជីកទេស បុគ្គលករណីដាក់ឯកសារដែនដឹងទី ២ រូបចំ ប្រព័ន្ធរីមី ។ ផ្ទៃកត្រូវបញ្ជីតុលាការ ត្រូវបង្កើតនិងវិធីសម្រាប់ការដាក់ឯកសារតាមប្រព័ន្ធមេឡិចត្រូនិក ដើម្បីទូសហេក្រមសុំបន្ថែត បុអង្គដីនូវជម្រៈពាក់ព័ន្ធ ធ្វើការអនុម័ត ។
- ៤.៦ ឯកសារដែលត្រូវបានដាក់តាមប្រព័ន្ធមេឡិចត្រូនិក នៅក្រោមពីម៉ោងកំណត់ដាក់ឯកសារជាទូរការ ត្រូវចាត់ទុកចានដាក់នៅក្នុងអំឡុងថ្ងៃបន្ទាប់ នៃការកំណត់ដាក់ឯកសារជាទូរការ ។

## មាត្រា ៥.ចំរង់របស់ឯកសារ

- ៣.១ ព័ត៌មានដែលត្រូវផ្តល់ក្នុងទម្រង់នៃ“សេចក្តីណែនាំស្តីពីការដាក់ឯកសារ” ក្នុងខេសម្បែន “ក” ត្រូវដាក់ជាមួយឯកសារដែលត្រូវដាក់នឹងម្នាយ។ ព័ត៌មាននេះ ត្រូវផ្តល់ដោនពាមប្រព័ន្ធមេឡិចត្រូនិក ចំពោះការដាក់ឯកសារពាមប្រព័ន្ធមេឡិចត្រូនិក និងត្រូវផ្តល់ដោនដោយភ្លាច់ជាមួយនូវទម្រង់នៃ“សេចក្តីណែនាំស្តីពីការដាក់ឯកសារ” ចំពោះការដាក់ឯកសារជាស្និកក្រដាស។
- ៣.២ ឯកសារទាំងអស់ត្រូវមានព័ត៌មានដូចមានខាងក្រោមនេះទៅទៀត ក្នុងទំនួរចម្លាយនៃក្នុងខេសម្បែន “ខ”
- ក.សហគមន៍បន្ទាន់ដោត ឬ អង្គដីនុំដ្ឋែន ឬ អង្គដីនុំដ្ឋែនម្រោះ ដែលកំពុងធ្វើចំណោតការលើសំណុំរឿង
  - ខ.ឈរសំណុំរឿង ដូចមានដោយភ្លាច់ពិត្យរនោះក្នុងមាត្រា១.២ ឯកសារ
  - គ.ដាក់ឯកសារទៅនៃរណា
  - ឃ.កាលបរិច្ឆេទនៃឯកសារ
  - ង.ភាគី ឬ បុគ្គលដែលដាក់ឯកសារ
  - ៥.ប្រភេទឯកសារស្ថិតិថ្នូរដោយភាគីដាក់ឯកសារ ឧទាហរណ៍ “តាមរណ៍” “សំណាត់” ឬ “សម្ងាត់បំផុត”
  - ៦.ចំណងដើរឱ្យដែលធ្វើឡើងមានលក្ខណៈច្បាស់ពាមពេកមានធ្វើឡាន
  - ៧.ភាគី ឬ បុគ្គល ដែលត្រូវទទួលការដូចជាគំណើងអំពីឯកសារដែលបានដាក់ឯក ចំនួនស្និកសរុបនៃឯកសារ
- ៣.៣ បុគ្គលដែលដាក់ឯកសារ មិនត្រូវបានស្របតាមប្រភេទ អ.វ.ត.កប្ប ត្រូវបានបញ្ជាផ្ទៃដែលត្រូវបានដាក់ឯកស្តីពីសំណុំដ្ឋែនម្រោះនៃអ.វ.ត.ក។
- ៣.៤ ស្និកបន្ទូបន្ទាប់របស់ឯកសារត្រូវមានដូចមានខាងក្រោម៖
- ក.លើសំណុំរឿង ដូចមានពិពណ៌នាពិស្ងានរនោះក្នុងមាត្រា ១.២ ឯកសារ ត្រូវដាក់នៅផ្ទះការងារបីជ្រុងខាងស្តាំ។
  - ខ.ចំណងដើរឱ្យបានក្នុងការងារត្រូវបានដាក់នៅផ្ទះការងារបីជ្រុងខាងមុន។
  - គ.លើទំនួរ និង ចំនួនទំនួរសរុប ត្រូវដាក់នៅផ្ទះការងារបីជ្រុងខាងមុន។
- ៣.៥ នៅផ្ទះការងារបីជ្រុងខាងមុន ត្រូវបានដែលត្រូវត្រូវបានដាក់ឯកសារ ត្រូវទុកដោយទំនួរសំរាប់ចុះលើERN ដែលត្រូវបានដោយប្រព័ន្ធមេឡិចត្រូនិចកម្មវិធី Zylab។
- ៣.៦ ឯកសារត្រូវបានដែលត្រូវត្រូវបានដោយប្រព័ន្ធមេឡិចត្រូនិចកម្មវិធីក្រដាស។
- ៣.៧ ឯកសារទាំងអស់ត្រូវមានទំហំក្រដាសA4។ វិមទំនួរទាំងប្រព័ន្ធប្រើប្រាស់ត្រូវបានប្រើប្រាស់ ២.៥ សង្គមិថែមត្រូវបានដែលត្រូវត្រូវបានដោយប្រព័ន្ធមេឡិចត្រូនិចកម្មវិធីក្រដាស។

- ពីផ្តែងទាំងបន្ទ ។ កម្រាមណ្ឌលីមួយៗត្រូវដាក់លេខរៀង ។ ឯកសារទាំងអស់ត្រូវមានលេខទាំងពេញ ។
- ៣.៤ អត្ថបទសរសេរជាកាសាបាតាំង ឬ អង់គេសត្រូវប្រើប្រាស់អក្សរ Time New Roman មានទំហំ ១២ ហើយគំលាតពីបន្ទាត់មួយទៅបន្ទាត់មួយឡើត្រូវមានទំហំ០.៥ ។ អក្សរក្នុងលេខយោង ពីខាងក្រោម (footnote) ត្រូវមានទំហំ១០ ។
- ៣.៥ អត្ថបទសរសេរជាកាសាថ្មីរត្រូវរាយដោយកុំពុំទៅ ប្រើប្រាស់អក្សរយុទ្ធឌីកុង Khmer MEF2 ទំហំ ១២ សំរាប់ចំណងដើម និង Khmer Kep ទំហំ១២ សំរាប់អត្ថបទ ។ កម្មវិធីសំរាប់ តាំងប្រកាសនៃក្រសួងពេទ្យអក្សរនេះរាយករកបាននៅក្នុងគេបានទំនាក់ទំនាក់ ។
- <http://www.khmeros.info/drupal/?q=en/download> ។
- ៣.៦ ឯកសារមិនត្រូវចង់ (ដូចសៀវភៅ) និងមិនត្រូវមាន សវនិកថែកដែក សវនិកបិទចំណាំ ឬ លិបិក្រម ឬ ក្រដាសពណើបិទចំណាំ ។
- ៣.៧ ឯកសារដើមត្រូវដាក់ជាមួយរបច្ឆើង ការសែតសោទស្សន៍ និង ការសែតវិធី ដែលដាក់ទៅជាដែក នៃឯកសារនោះ ។
- ៣.៨ អំឡុងពេលលើបស្ថានរបស់គុណភាព ភាគីដែលដាក់ឯកសារអាចលើកុំឱ្យដាក់ចំណាត់ប្រកាស ឯកសារជាងកសារ “សាធារណៈ” “សម្ងាត់” ឬ “សម្ងាត់បំផុត” ដោយអនុលោមតាម បទប្បញ្ញត្តិនៃសេចក្តីណែនាំអនុវត្តស្សីពីចំណាត់ប្រកាស និងការគ្រប់គ្រងពីមានទាក់ទងសំណុំ រឹង ។ តាមករណីសម្រប ទាល់ពេមានការចេញដីការដំណោះស្រាយ និងសេចក្តីសម្រេចបីដែល ឱ្យរាយក្តីជាសំណើការដំណោះស្រាយ ទីបសហព័ន្ធប្រជាពលរដ្ឋ និងអង្គបុរាណដីនូវប្រជាពលរដ្ឋ ពិនិត្យពីចារណាថាគើតចំណាត់ប្រកាសឯកសារដែលបានលើក្នុងសំណុំនោះមានលក្ខណៈសម្របដៃរបួន ហើយបើសិនជាមិនសម្របទេ ត្រូវធ្វើសេចក្តីសម្រេចថាគើតចំណាត់ប្រកាសអ្និះទីបសម្រប។ ពេលចក្តីសម្រេចបែបនេះ ត្រូវមានអាមុការអនុវត្តក្នុងសំណុំដែលនៅក្នុងដំណើរការនិតិវិកិច្ចបន្ទាប់ ដែលត្រូវស្របនឹងមាត្រាត.១៥។
- ៣.៩ នៅក្នុងកិច្ចដំណើរការនិតិវិកិច្ច បន្ទាប់ពីសំណុំរឹងត្រូវបញ្ជូនទៅអង្គដីនូវប្រជាពលរដ្ឋ ឯកសារ ណាយដោយដែលត្រូវបានលើកុំដោះ ត្រូវដាក់ចំណាត់ប្រកាសដែលបានលើកុំដោះ (“សាធារណៈ” “សម្ងាត់” ឬ “សម្ងាត់បំផុត”) ដោយអនុលោមតាមបទប្បញ្ញត្តិនៃសេចក្តីណែនាំអនុវត្តស្សីពីចំណាត់ប្រកាស និងការគ្រប់គ្រងពីមានទាក់ទងសំណុំរឹង ។ ភាគីដាក់ឯកសារត្រូវតែប្រាកដថា ការដាក់ឯកសារដែលពួកគាត់លើកុំដោះដាក់ចំណាត់ប្រកាស “សាធារណៈ” មិនមានពីមានសម្ងាត់ ឬ សម្ងាត់បំផុតនោះទេ និង ត្រូវប្រាកដថាការដាក់ឯកសារដែលពួកគាត់លើកុំដោះដាក់ចំណាត់ប្រកាស “សម្ងាត់” មិនមានពីមានសម្ងាត់បំផុតនោះទេ ។ អង្គដីនូវប្រជាពលរដ្ឋដាក់ចំណាត់ប្រកាសឯកសារ

ជាបណ្តុះអាសន្ន ក្រោពីការស្វើសំដាយភាគីដាក់ឯកសារ ដាយរដ្ឋចាំសេចក្តីសម្រេចថាថី ចំណាត់ប្រកេទងកសារដែលបានស្វើសំនោះសម្រេចដោយប្រចាំខែ។

៣.១៤ ត្រូវរាយដល់ប្រយោជន៍យុត្តិធម៌ សហគម្រោះក្រោមស្រើបន្ទូត ប្រអប់ដំនឹងប្រែបត្រងសំណុំរឿង អាចដាក់ចំណាត់ប្រកេទងកសារជាថី ក្នុងសំណុំរឿង។ ភាគីដាក់ពាក់ព័ន្ធនឹងត្រូវផ្តល់ឱកាសឱ្យបានដឹង និងធ្វើការធ្វើយុប៊ប មុនមានការធ្វើសេចក្តីសម្រេចបែបនេះ ប្រាំឡូចបានដាក់ចំណាត់ប្រកេទងជាថីបណ្តុះអាសន្ន ដែលជាការចាំបាច់ក្នុងការការពារព័ត៌មានដែលអាចជាតិមានសម្ងាត់ បុសម្ងាត់បំផុត។ នៅក្នុងករណីនេះ ភាគីពាក់ព័ន្ធនឹងសំណុំរឿង ត្រូវបានដួនដំណឹងអំពីការដាក់ចំណាត់ប្រកេទងជាថីបណ្តុះអាសន្ន និងអំពីសេចក្តីសម្រេចដាក់ចំណាត់ប្រកេទងជាថី។

៣.១៥ ភាគីដាក់ឯកសារ ដែលស្វើសំដាក់ចំណាត់ប្រកេទងកសារ “សម្ងាត់បំផុត” ត្រូវសរសររវ៉ែបរាប់នៅលើទីពីរទី១នៃឯកសារ (ឱបសម្បត្តិ ២) ដាយដាក់ថា “ដួនចំនោះ៖” ឈ្មោះបុគ្គល ក្រោពីមក្សីតុលាការ ដែលភាគីនោះស្វើសំនួរមានការផ្តល់សិទ្ធិមេលិនកសារ។ ពេលណាក់ដាយសហគម្រោះក្រោមស្រើបន្ទូត ប្រអប់ដំនឹងប្រែបត្រងសំណុំរឿង អាចកែកប្រការសរសររវ៉ែបរាប់នោះបញ្ជាប់ពីផ្តល់ឱកាសរល់ភាគីដាក់ឯកសារបានដឹង និងធ្វើការធ្វើយុប៊បអំពីបញ្ហានេះ។ ហេតុផ្លូវបែងប្រើប្រាស់បានដឹងដល់ភាគីដាក់ឯកសារ និងអ្នកដែលមានសិទ្ធិមេលិនកសារនេះ។

៣.១៦ ឯកសារត្រូវចុះហត្ថលេខា ដាយបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះរបស់បុគ្គល ដែលបានចុះហត្ថលេខា ដាក់ឯកសារ។

៣.១៧ ការកែត្រូវឯកសារក្នុងសំណុំរឿង ត្រូវដាក់ឯកសារដាយប្រើប្រាស់ក្នុង លិចិក្រម និងការកែកប្រែងកសារដើម ត្រូវមានការព្រមទាំងពីក្រឡាបញ្ញី ចំណោកដែលការកែត្រូវឯកសារបកប្រែប្រាស់ ត្រូវមានការយេប់ព្រមពីអង្គភាពបកប្រែភាសា។ ប្រសិនបើមានការធ្វើបញ្ជូនការអត្ថបទនឹងកសារដែលបានដាក់ ត្រូវដាក់ឯកសារជាថីនោះដាយមានការបង្ហាញចំណុចដែលបានកែកប្រោនៅទីពីរដែលបានកែកប្រែ។

៣.១៨ ឯកសារចាំអស់ ដែលដាក់ដាយអង្គដំនឹងប្រែ ប្រក.ស.ច.ស គ្របញ្ជាក់អំពីចំណាត់ថ្នាក់សុវត្ថិភាពនៃប្រកេទងកសារ នៅលើទីម្ចោម។

## មាត្រា ៤.ឱ្យឯកសារនៃឯកសារ

៤.១ តាមករណីសម្រេច ឯកសារដាក់នៅក្រោរិយាល័យសហគម្រោះក្រោមស្រើបន្ទូត ឬ អង្គដំនឹងប្រែត្រូវ

## មានព័ត៌មានដូចខាងក្រោម៖

ក. សេចក្តីផ្តើមដែលមានបញ្ហាលទូទៅមូលដ្ឋានគិតិយុត្តិ និងកម្មវត្ថុនៃការស្វើសំរាប់

ខ. សេចក្តីសំដួលបម្លុបដ្ឋាននៃកំណត់សំណង់

គ. សេចក្តីសំដួលបអត្ថបទគិតិយុត្តិដែលពាក់ព័ន្ធរបស់ការប្រើប្រាស់សម្រាប់

យ. សេចក្តីសំដួលបអត្ថបទគិតិយុត្តិដែលពាក់ព័ន្ធរបស់ការប្រើប្រាស់សម្រាប់

ធ. ការរំភាពលំអិតសំពីចំនួចមូលដ្ឋានច្បាប់

៤.២ ឯកសារត្រូវមានភ្លាប់ខសម្លែក ជាបញ្ជីមូលដ្ឋានសំអាងដូចច្បាប់ដែលប្រើប្រាស់ជាងកសារយោង និង សេចក្តីចំណាំដែលបានដ្ឋានសំអាងដូចច្បាប់ ដែលប្រើប្រាស់ជាងកសារយោងចាំងនោះ ដូចមាន ចំងក្រឹងមាត្រាលេខ ១៩៣៧ និង ១៩៣៨ ។

៤.៣ រាល់ការយោងណាមួយទៅដើមឯកសារដែលបានដាក់កាលពីលើកមុន ត្រូវដាក់លើកសារដែលបានដ្ឋានដូល់ដោយគុណភាព និង លេខERN បន្ទាន់លើលេខកូដ និង កាលបរិច្ឆេទនៃឯកសារនោះ ។

## មាត្រា ៥.កំរស់នៃឯកសារ

៥.១ ឯកសារដាក់នៅសហគោះក្រោមសៀវិជ្ជកម្ម ឬ នៅអង្គដំនីជប្រជាពលរដ្ឋបាត់ប្រុង មិនត្រូវលើសពី ១៥ថ្ងៃដាការសារដែលបានប្រើបាន ឬ ៣០ថ្ងៃដាការសារដែលប្រើបានបញ្ជីចំងក្រឹងដូចច្បាប់ នៅពេលដែលបានប្រើបានបញ្ជីចំងក្រឹងនៃក្រុងវិធានដើម្បីក្នុងនៃ អ.វ.ត.ក ប្រសេចក្តីណែនាំអនុវត្តនេះ ឬ បទបញ្ហាបេញដោយអ.វ.ត.ក ។

៥.២ ឯកសារដាក់នៅអង្គបុរាណដំនីជប្រជាពលរដ្ឋ ឬ អង្គដំនីជប្រជាពលរដ្ឋបាត់ប្រុង មិនត្រូវលើសពី ៣០ថ្ងៃដាការសារដែលបានប្រើបាន ឬ ៦០ថ្ងៃដាការសារដែលប្រើបានបញ្ជីចំងក្រឹងដូចច្បាប់ នៅពេលដែលបានប្រើបានបញ្ជីចំងក្រឹងនៃក្រុងវិធានដើម្បីក្នុងនៃ អ.វ.ត.ក សេចក្តីណែនាំអនុវត្តនេះ ឬ បទបញ្ហាបេញដោយ អ.វ.ត.ក ។

៥.៣ លើកបែងពេលម៉ោងបច្ចុប្បន្នបេញដោយ អ.វ.ត.ក ដោយពីនេះ ឯកសារមិនត្រូវលើសពី១០០ថ្ងៃដាការសារដែលបានប្រើបាន ឬ ១០០ថ្ងៃដាការសារដែលបានប្រើបាន សំរាប់សេចក្តីសន្តិដ្ឋាន ដូចមានចំងក្រឹងវិធានទី៤៨ នៃវិធានដើម្បីក្នុង និង សំរាប់សេចក្តីសន្តិដ្ឋានដើម្បីក្នុងវិធានទី៤៩ នៃវិធានដើម្បីក្នុង មាន ១ ថ្ងៃ ។

៥.៤ តាមការស្វើតុរបស់ភាគីច្បាប់លើមូលដ្ឋាន សហគោះក្រោមសៀវិជ្ជកម្ម ឬ អង្គដំនីជប្រជាពលរដ្ឋ នៃការប្រើប្រាស់សេចក្តីណែនាំអនុវត្តនេះ នៅពេលបានប្រើបានបញ្ជីចំនួនសន្តិភាព ។

៥.៥ ចំពោះឯកសារខាងក្រោម តុមានកំណត់ចំនួនសន្តិភាព៖

ក. សេចក្តីសន្តិដ្ឋានបញ្ហាបៀវិជ្ជកម្ម និងការស្វើសំរាប់ (វិធាន៥៣ នៃវិធានដើម្បីក្នុង)

ខ. សេចក្តីសន្តិដ្ឋានបញ្ហាបៀវិជ្ជកម្ម និងការស្វើសំរាប់ (វិធាន៥៥ នៃវិធានដើម្បីក្នុង)

គ. សេចក្តីសន្លឹជានស្ថាពារ (វិធានអេល នៃវិធានខ្លួន)

**មាត្រា ៦.បញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ដែលប្រើប្រាស់ជាងកសារយោង**

- ៦.១ ឯកសារត្រូវដាក់ជាមួយបញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ ដែលប្រើប្រាស់ជាងកសារយោង នៅក្នុង ឯកសារនោះ ។ បញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ដែលប្រើប្រាស់ជាងកសារយោង ត្រូវបានលើកឡើង កាលបរិច្ឆេទនៃមូលដ្ឋានសំអាងផ្លូវច្បាប់ទាំងនេះ និងសំរាប់ពេញលេញនៃមូលដ្ឋានសំអាងផ្លូវច្បាប់ ដែលប្រើប្រាស់ជាងកសារយោងនិមួយៗ ដោយបញ្ជាក់អំពីបទប្បញ្ញត្តិ ការណាមួយ ឬ លើខ្លួន ដែលត្រូវអនុញ្ញាតថ្មីថ្មី ដែលត្រូវលើកឡើងដោយកាទាគណ្ឌនោះ ។ ប្រសិនបើ មូលដ្ឋានសំអាងផ្លូវច្បាប់នោះមានការរំលែកបានពីខ្លួនទៅខ្លួន ឬ បានរំលែកបានពីខ្លួនទៅខ្លួន នៅក្នុងបញ្ជីនៃកសារនោះថា មូលដ្ឋានសំអាងផ្លូវច្បាប់នេះលើសពី១០ ជាការអនុញ្ញាត ឬ បានរំលែកបានពីខ្លួនទៅខ្លួន ។
- ៦.២ ពីតិចមាននៅក្រោមមុខនៃបញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ ដែលប្រើប្រាស់ជាងកសារយោង ត្រូវដឹងពីតិចមាននៅលើក្រោមមុខរបស់ឯកសារដែលបានដាក់ ផ្សេងមានឱទាញរាល់នៅក្នុងឯកសារមួយ “គ” ។
- ៦.៣ ឯកសារត្រូវដាក់ជាមួយសេចក្តីចំណុចនៃបញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ ដែលប្រើប្រាស់ជាងកសារយោង លើកលែងតែងកសារយោងមាននៅក្នុងការរំលែកអត្ថបទច្បាប់របស់អ.វ.ត.ក មានផ្សាយនៅក្នុង គេហទំនាក់របស់ អ.វ.ត.ក និងឯកសារដែលមានជាសាធារណៈ៖
- ៦.៤ ប្រសិនបើបញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ ដែលប្រើប្រាស់ជាងកសារយោង បានដាក់មួយមកហើយ នៅក្នុងរឿងកី ឬ ចំណាត់ការអូច្ចាតា បញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ដែលប្រើប្រាស់ជាងកសារយោង នេះមិនចាំបាច់ដាក់ចំណុចឡើងទេ ប៉ុន្តែបុគ្គលិកដែលដាក់ឯកសារនៅពេលក្រោយត្រូវបាន អំពីបញ្ជីមូលដ្ឋានសំអាងផ្លូវច្បាប់ដែលប្រើប្រាស់ជាងកសារយោង និង លើខ្លួន គេហទំនាក់ត្រារបស់ គុណភាព និង លើ ERN ដែលបានដាក់កាលពីលើកមុន ។
- ៦.៥ ឯកសារទាំងអស់ដែលត្រូវបានបញ្ជាប់ទៅនឹងឯកសារមេ ដែលមិនមែនជា មូលដ្ឋានសំអាងផ្លូវច្បាប់ ត្រូវបានក្នុងតារាងមួយ ឬ លើសពីមួយ ។ តារាងបន្ថែម ទាំងនោះ ត្រូវមានពិតិមាននៅលើខ្លួនទៅអ្នកប្រើប្រាស់ ឬ ក្រសួងដែលត្រូវបាន ដាក់ដោយ ក្រសួងនាយកដ្ឋាននឹងឱទាញរាល់នៅក្នុង ឯកសារមួយ ។
- ៦.៦ មូលដ្ឋានសំអាងផ្លូវច្បាប់ និងឯកសារមួយនោះ ត្រូវដាក់ជាការប្រើប្រាស់អ.វ.ត.ក ដែលបានស្វែងរកសារទាំងនោះបានសរសោរជាការនោះ៖ ភាគីដាក់ឯកសារ មានពិន្ទាទីប្រាប់អំពីកន្លែង

ដែលមានឯកសារទាំងអស់នេះ។ ផ្ទៃកត្រប់គ្រងគុណភាព ផ្តល់ព័ត៌មានលម្អិតក្នុងការស្លៀងរកច្បាប់  
យុទ្ធសាស្ត្រជាការសារធ្វើដោយ តាមរយៈប្រព័ន្ធកម្មវិធីអីនំត្រាណិត (intranet) របស់អ.វ.ត.ក។

## មាត្រា ៣.ការសារ និងការបកប្រងកសារ

- ៣.១ គ្រប់នឯកសារទាំងអស់ ត្រូវដាក់ជាការសារខ្លួនរួមជាមួយអង់គ្លេស និង/ឬ បានំភ័យ កាតី អាចស្វើ  
ឲ្យបកប្រងកសារនោះទៅជាការសារធ្វើការធ្វើត្រានៅ ឯកសារបកប្រង៖ និងត្រូវផ្តល់ជូន  
នៅពេលព្យាយោ។
- ៣.២ នៅក្នុងការប្រើប្រាស់ពិសេស ធនបាគ្រោះក្រោមនេះ ឬអង់គ្លេសដីជំនួយ ឬការបង្ហាញដោយអ.វ.ត.ក អាច  
អនុញ្ញាតឲ្យកាតីធនាមួយដាក់ឯកសារជាការសារបានំភ័យ ឬការអង់គ្លេសជាបច្ចុប្បន្ន ឬផ្តល់  
មក កាតី ត្រូវដាក់ឯកសារជាការសារខ្លួនដែលបានបកប្រើប្រាស់ ឲ្យបាននាមរបៀបដំឡុក។
- ៣.៣ កាតីធនាមួយដែលបានដំឡុកដីក្រឡាបញ្ញីដែលពាក់ព័ន្ធ តាមមាត្រាម.២ ត្រូវដាក់ឯកសារ  
ទាំងអស់ជាការសារខ្លួន និងជាការសារធ្វើការមួយធ្វើត្រានដែលបានប្រើប្រាស់។ ផ្ទៃកត្រប់គ្រង  
គុណភាព ត្រូវធានាថា ការបកប្រងកសារ អាចធ្វើទៅបានតាមពេលវេលាដែលអ្នកប្រើប្រាស់ការងារ  
នៅក្នុងសេចក្តីណែនាំអនុវត្តន៍េះ ។
- ៣.៤ នៅពេលដែលកាតីដាក់ឯកសារ គឺជាអ្នកតាក់ពេងឯកសារនោះ កាតីដាក់ឯកសារនេះ ត្រូវ  
ដាក់ឯកសារនេះជាការសារដោយផ្ទៃកពីភ្នាក់ក្នុងចំណោមការសារធ្វើការរបស់អ.វ.ត.ក លើកលែងពេត  
ក្នុងករណីដែលមានពាក្យដែលព្យាយោរាយមានការពន្លេរបស់ការងារប្រើប្រាស់ការងារធ្វើត្រាន ពាក្យ  
ទាំងនោះ ត្រូវស្របនូវផ្ទៃកដែលក្នុងរដ្ឋធម្មោះក្នុងក្រុមហ៊្រក។

## មាត្រា ៤.ការកំណត់ពេលវេលាសំរាប់ដាក់សារណា និង ពាក្យស្មើសុំនៅថ្ងៃពេលវេលាសំរាប់ដាក់សារណា

- ៤.១ លើកលែងពេតមានចំណងធ្វើត្រានផ្ទៃកដែលក្នុងនេះ អ.វ.ត.ក ឬ សេចក្តីណែនាំអនុវត្តន៍េះ ឬ  
បទបញ្ជាផីអង់គ្លេសដីជំនួយ នៃអ.វ.ត.ក សារណា និង ពាក្យស្មើសុំ ត្រូវដាក់ទៅក្រឡាបញ្ញីដោយអង់គ្លេស  
ដីជំនួយត្រូវធ្វើចំណាត់ការ ជាមួយនឹងបញ្ជីមូលដ្ឋានសំអាងធ្វើក្នុងក្រុមហ៊្រក ដែលប្រើប្រាស់ជាងកសារ  
យោង អនុលោមទៅតាមពេលវេលាកំណត់ដូចខាងក្រោម ហើយត្រូវបំពេញលក្ខខណ្ឌដូចមានចំណង  
នៅក្នុងវិធាន ៣៩ នៃវិធានផ្ទៃក ប្រសិនបើមានការស្មើសុំពន្លាបេត្តក្នុងការងារ នៅក្នុងវិធាន  
នៅក្នុងវិធាន ៣៩ នៃវិធានផ្ទៃក ប្រសិនបើមានការស្មើសុំពន្លាបេត្តក្នុងការងារ ។ នៅពេល
- ៤.២ អង់គ្លេសដីជំនួយអាចកំណត់ដំឡុកដែលជាក់លាក់ សំរាប់ការដាក់ពាក្យស្មើសុំ ឬសារណា ។ នៅពេល

ដែលមានការកំណត់កាលបរិច្ឆេទសវនាការហើយ ពាក្យស្ទើសំ ឬសារណាត្រូដាក់អាយបានពាហ៍  
(សាមសិប) ថ្ងៃនៃប្រតិទិន មុនចេះសវនាការ ។

- ៨.៣ សារណាត្រូបណ្តាញនឹងពាក្យសំ ឬសារណាត្រូដាក់រួមជាមួយបញ្ជីមួលដានសំរាងផ្លូវច្បាប់  
ដែលប្រើប្រាស់ជាងកសារយោងក្នុងរយៈពេល១០(ដប់ថ្ងៃ)ថ្ងៃនៃប្រតិទិនគិតពីថ្ងៃដែលដើរីនៅ  
ឯកសារដែលត្រូវផ្តើមពប។
- ៨.៤ ការផ្តើមពបទៅនឹងសារណាត្រូ ត្រូបានអនុញ្ញាតព័ត៌មូនករណីដែលមិនមានការស្ទើសំអាយមាន  
ការរោចរាល់ដោយផ្ទាល់មាត់បុណ្យការ ហើយការផ្តើមពបនោះ ត្រូដាក់ក្នុងរយៈពេល០៥ (ប្រាំ)  
ថ្ងៃនៃប្រតិទិន គិតពីថ្ងៃដែលដើរីនៅក្នុងនឹងសារណាត្រូបនោះ ដែលត្រូវផ្តើមពប។
- ៨.៥ លើកលេងពេលមានការណែនាំផ្លូវពីនេះរបស់សហគម្រោះក្រោមស្រីបអង្គត ឬអង្គដំនុំជប្រៈណាមួយ  
នៃអ.វ.ត.ក ពេលនៅការកំណត់ ត្រូចាប់ផ្តើមគិតពីថ្ងៃបញ្ជាប់នៃថ្ងៃដែលដើរីនឹងកសារជាកាសាអីឡូ និងកាសាផ្លូវការមួយដោយចេញពេញបន្ថែម អ.វ.ត.ក។ ក្នុងករណីពិសេស សហគម្រោះក្រោមស្រីប  
អង្គត ឬអង្គដំនុំជប្រៈ អាចសម្រេចចាត់ ពេលនៅការកំណត់ ត្រូចាប់ផ្តើមគិតពីថ្ងៃបញ្ជាប់នៃថ្ងៃដែលដើរី  
ឯកសារជាបីកាសាផ្លូវការ។

### មាត្រា ៩.ការដាក់ឯកសារយើតម៉ោរ

ឯកសារអាចដាក់ត្រាយរយៈពេលកំណត់ ដូចមានចែងនៅក្នុងវិធានពាហ៍ នៃវិធានថ្ងៃក្នុង ។ នៅ  
ក្នុងករណីនេះ បុគ្គលដែលដាក់ឯកសារត្រូវបញ្ចាក់សំពីមួលហេតុ នៃការយើតម៉ោរក្នុងការដាក់  
ឯកសារ នៅលើគ្រប់ពាក្យសំដាក់ឯកសារ ។ ចោរក្រម ឬអង្គដំនុំជប្រៈដែលទទួលបានឯកសារនោះ  
ត្រូវសំរែចចានទូលបាល ឬ មិនទទួលបាយកឯកសារនោះ ទៅបីជាងកសារនោះដាក់យើតកំដោយ ។

### មាត្រា ១០.ដាក់ឯកសារដែលមិនទាន់ត្រាប់លក្ខណៈ:

- ១០.១ ក្រឡាបញ្ជីដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្សេងផ្តាគតែសំពីថ្ងៃដែលបានដើរី  
ដែលបានដាក់ ឬស្របទោះពាណិជ្ជកម្មចែងក្នុងសេចក្តីណែនាំអនុវត្តនេះ ។
- ១០.២ នៅពេលដែលឯកសារដាក់មកមិនទាន់បំពេញទៅតាមបទប្បញ្ញតិនៅក្នុងសេចក្តីណែនាំនេះ ក្រឡា  
បញ្ជីដែលពាក់ព័ន្ធ ត្រូវបំពេញចំណែនបែបបច្ចុប្បន្នស្តីសំពីភាពឱ្យខាតនៅក្នុងកសារ (ឯកសារមួយ“យ”) ដោយ  
មានចុះហត្ថលេខា ហើយបញ្ជីនៃបែបបច្ចុប្បន្ននោះ ទៅបុគ្គលដែលដាក់ឯកសារនោះ ព្រមជាមួយនឹង  
ឯកសារច្បាប់ដើម ដើម្បីរាយដើរការកំណត់រួចរាល់ ។ ឯកសារនឹងអាចទទួលបាយការបានប្រសិនបើកំហុស  
នៅក្នុងឯកសារនោះត្រូបានកំត្តិរហើយពេលបុណ្យការ ។ ប្រសិនបើឯកសារត្រូបានដាក់មកហុស

រយៈពេលកំណត់ដោយសារតែការធ្វើការកែប្រកែប្រុស សេចក្តីចំណងចែងបែបទេស្តីអំពីភាពទូទៅខាត ឯកសារត្រូវដាក់ត្រូវប៉មកជាមួយដើម្បីធ្វើដាការបំផុត ។ ឯកសារនឹងត្រូវទទួលដោយចាត់ទុកចាត់ក្នុង ក្រោយកាលកំណត់ ដូចមានចែងក្នុងវិធានពាណិជ្ជកម្ម ដែលបណ្តាលមកពីមួលហេតុ កំប្រុសផ្តុង ។ ឯកសារនោះត្រូវដាក់ដោយអនុលោមតាមមាត្រាទេ នៃសេចក្តីណែនាំអនុវត្តនេះ ។

## មាត្រា ១១.ការផ្តល់ដំណឹងអំពីឯកសារដែលបានដាក់

- ១១.១ បុគ្គលដែលដាក់ឯកសារ នឹងត្រូវទទួលការផ្តល់ដំណឹង តាមរយៈប្រព័ន្ធមេឡិចត្រូនិចអំពីឯកសារ ដែលបានដាក់ ពីក្រឡាបញ្ញីដែលពាក់ព័ន្ធ ។ បុគ្គលដែលដាក់ឯកសារត្រូវផ្តល់ដំណឹងអំពីអាសយដ្ឋាន អូម៉ែលណាមួយ ដែលខ្លួនចង់អោយក្រឡាបញ្ញីដែលពាក់ព័ន្ធធ្វើការផ្តល់ដំណឹងទៅ ។
- ១១.២ បើមានការចំណាត់ ការផ្តល់ដំណឹងត្រូវតែធ្វើឡើងជាន់ឯកសារជាបាយលក្ខណៈអក្សរ ត្រូវធ្វើក្នុងថ្មី ជាមួយគ្នានឹងថ្មីផ្តល់ដំណឹងតាមប្រព័ន្ធមេឡិចត្រូនិច ដោយក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬ ដោយមន្ត្រី នៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ ។ ក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ និងការផ្តល់ត្រូវបានចាត់តាមទំនាក់ទំនាក់ ។ ក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ និងការបង្កើតឱ្យក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ ។ (ឯសម្រេច “ឃ” ) ឯកសារដែលបានរៀបចំឡើងលើឯកសារត្រូវចាត់ទុកចាត់បានផ្តល់ការផ្តល់ដំណឹង ។
- ១១.៣ ក្នុងករណីដែលបុគ្គលដែលត្រូវទទួលការផ្តល់ដំណឹង មិនមានរឿងមាននៅអាសយដ្ឋានដែលបានផ្តល់ នោយ ឬ បង្កើតឱ្យក្រឡាបញ្ញីដែលការផ្តល់ដំណឹងអំពីឯកសារនោះ ដោយក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬ ដោយមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ ។ ក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ និងការបង្កើតឱ្យក្រឡាបញ្ញីដែលពាក់ព័ន្ធ ឬមន្ត្រីនៃផែកគ្រប់គ្រងគុណភាពការដែលត្រូវបានចាត់តាមទំនាក់ទំនាក់ ។ (ឯសម្រេច“ច” ) ហើយការផ្តល់ដំណឹងនោះនឹងអាចចាត់ទុកចាត់បានការងារ ។

និសកម្មកម្មសារថ្មីទី០៣ ខែកុម្ភា ឆ្នាំ ២០១៩

## សេចក្តីផលវំជារអភិវឌ្ឍន៍

(ក្រសួងពេទ្យដោយភាគីដោកកំណត់របស់ខ្លួន)

លេខសំណុំរឿង:				កាលបរិច្ឆេទនៃកសារ:			
ចំណាំដើម្បីនៃកសារ:							
ចំណូនទំព័រ:		ឯកសារដាក់ជាភាសា	<input type="checkbox"/> ខ្មែរ	<input type="checkbox"/> អង់គ្លេស	<input type="checkbox"/> ខ្មែរ		
ដាក់ដោយ:	<input type="checkbox"/> អធិកកំណត់ <input type="checkbox"/> អធិសង <input type="checkbox"/> អបដ <input type="checkbox"/> កសចស <input type="checkbox"/> កសព <input type="checkbox"/> ផ្ទុកគ្រប់គ្រងគុណភាព <input type="checkbox"/> មេដារការពារតីចូរ _____ <input type="checkbox"/> ភាគីអង្គប្រជុំ _____ <input type="checkbox"/> ផ្សេងៗ _____ ឈ្មោះ: ..... លេខទូរសព្ទ: .....						
ប្រធែនកសារស្តីពីឡើង ដោយភាគីដោកកំណត់របស់ខ្លួន	<input type="checkbox"/> សាធារណៈ <input type="checkbox"/> សម្ងាត់ <input type="checkbox"/> សម្ងាត់បំផុត <input type="checkbox"/> ផ្សេងៗ _____						
មូលហេតុនៃការស្តីពីឡើងដោយ ជាន់កសារសម្ងាត់:							

## សេចក្តីផលលំនៅប្រព័ន្ធដែលបានចូលចិត្ត

(សម្រាប់ព័ត៌មានប្រព័ន្ធដូចមិនបានបញ្ជាផ្ទាល់ពាណិជ្ជកម្មប្រព័ន្ធ)

លេខជាកសារដែលបានកំណត់:	លេខប្រព័ន្ធដែលបានបញ្ជាផ្ទាល់:	ចំណូនទំព័រ:
ចំណាត់ថ្នាក់ប្រព័ន្ធដែលបានបញ្ជាផ្ទាល់សូវគ្គិភាព:	<input type="checkbox"/> សាធារណៈ <input type="checkbox"/> សម្ងាត់ <input type="checkbox"/> សម្ងាត់បំផុត <input type="checkbox"/> ផ្សេងៗ _____	
ប្រព័ន្ធដែលចំណាត់ថ្នាក់ជាន់កសារ	<input type="checkbox"/> បណ្តុះសាលនូ <input type="checkbox"/> បានចាត់ថ្នាក់ហើយ	
ការពិនិត្យកសារបណ្តាញអាសន្នឡើងវិញ	ថ្វីខែឆ្នាំ: _____ ឈ្មោះប្រព័ន្ធ: _____ ហត្ថលេខា: _____ <input type="checkbox"/> សាធារណៈ <input type="checkbox"/> សម្ងាត់ <input type="checkbox"/> សម្ងាត់បំផុត <input type="checkbox"/> ផ្សេងៗ _____	
ការរៀនដំណឹងត្រូវដោលទៅ:	<input type="checkbox"/> អធិកកំណត់ <input type="checkbox"/> អធិសង <input type="checkbox"/> អបដ <input type="checkbox"/> កសចស <input type="checkbox"/> កសព <input type="checkbox"/> មេដារការពារតីចូរ _____ <input type="checkbox"/> ភាគីអង្គប្រជុំ _____ <input type="checkbox"/> អង្គភាពគាំពារការពារតី <input type="checkbox"/> មន្ទីរយុទ្ធយំណើ <input type="checkbox"/> សារព័ត៌មាន <input type="checkbox"/> ផ្ទុកគ្រប់គ្រងគុណភាព <input type="checkbox"/> ផ្សេងៗ: _____	
ចុះហត្ថលេខាដោយ:	ប្រព័ន្ធ	ថ្វីខែឆ្នាំ:

## សម្រាប់ផ្តល់ព័ត៌មានប្រព័ន្ធដែលបានចូលចិត្ត

<input type="checkbox"/> ច្បាប់ចំណាត់ថ្នាក់ប្រព័ន្ធដែលបានបញ្ជាផ្ទាល់សំណុំរឿង ឈ្មោះ: _____ ថ្វីខែឆ្នាំ: _____
<input type="checkbox"/> សំណុំរឿងកំណត់ប្រព័ន្ធដែលបានបញ្ជាផ្ទាល់ <input type="checkbox"/> ZyLAB កំណត់ប្រព័ន្ធមិនឱ្យបានបញ្ជាផ្ទាល់ (សម្រាប់ជាកសារច្បាប់ចំណាត់ដែលបានបញ្ជាផ្ទាល់ក្នុងក្រុងកសារ)
ចុះហត្ថលេខាដោយ: ..... មន្ទីរបណ្តុះសាលា និងកត់ត្រា ថ្វីខែឆ្នាំ: .....
<input type="checkbox"/> សំណុំរឿងកំណត់ប្រព័ន្ធដែលបានបញ្ជាផ្ទាល់ <input type="checkbox"/> ZyLAB កំណត់ប្រព័ន្ធមិនឱ្យបានបញ្ជាផ្ទាល់ (សម្រាប់ជាកសារកំណត់ប្រព័ន្ធដែលបានបញ្ជាផ្ទាល់)
ចុះហត្ថលេខាដោយ: ..... មន្ទីរបណ្តុះសាលា និងកត់ត្រា ថ្វីខែឆ្នាំ: .....

លោកស្រីពេជ្យ (បញ្ជាផលឈ្មោះអណ្តុយឱ្យប្រព័ន្ធទៅ)

តែងតាំងរបស់ក្រសួងសាធារណ៍នានាពេជ្យ

គំនិតិត្យរបស់ក្រសួងសាធារណ៍

សំណុំរឿងលេខ:

(បញ្ជូល)

ធម៌ស្រី:

(បញ្ជូល)

ឯកសារ:

(បញ្ជូល)

ការពិនិត្យឯកសារ:

(បញ្ជូល)

ការណាមីម៉ោង:

(ថ្ងៃ/អង់គ្លេស/បាកំង)

ទំនាក់ទំនងរបស់ក្រសួង

ប្រធានឯកសារដែលរួមឱ្យដោយការពិនិត្យឯកសារ

(សាធារណ៍/សំណាត់/សំណាត់បំផុត )

ទំនាក់ទំនងរបស់ក្រសួងនៃការពិនិត្យឯកសារ

(សាធារណ៍/សំណាត់/សំណាត់បំផុត )

ក្រសួងសាធារណ៍

(បណ្តុះបណ្តាល/បានចាត់ច្បាក់ហើយ)

ការពិនិត្យឯកសារបណ្តាលៗរាសនីរឹងវិញ

(សាធារណ៍/សំណាត់/សំណាត់បំផុត )

ឈ្មោះមន្ត្រីដែលបានពិនិត្យ:

ហត្ថលេខា

(បញ្ជូលចំណាំដើម្បីឯកសារ)

អ្នកដោះស្រាយ

(បញ្ជូលប្រធានរបស់ការពិនិត្យ)

(បញ្ជូលឈ្មោះ)

អ្នកទទួលបានឯកសារ

សហព្រះរាជរាជ្យ

លោកស្រី ជាលាង

លោក Robert PETIT

(បញ្ជូលឈ្មោះចុងចោទ)

(បញ្ជូលឈ្មោះមេធានី)

ការពិនិត្យឯកសារ

(បញ្ជូលឈ្មោះមេធានី)

លោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍) និងលោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍)

និងលោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍) និងលោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍)

និងលោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍) និងលោកស្រីពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍)

សំណើរដ្ឋបាល:

(បញ្ហាប)

ធម៌សម្រាប់ “គ”

(បញ្ហាប)

ធម៌សម្រាប់ “គ”

(បញ្ហាប)

ធម៌សម្រាប់ “គ”

(បញ្ហាប)

ធម៌សម្រាប់ “គ”

(ខ្សែរ/អង់គ្លេស/បារាំង)

ចំណាត់ថ្នាំនិងកសារ

ប្រធានកសារដែលបញ្ជីឡើងដោយភាគីធម៌សម្រាប់ “គ”

(សាធារណៈ/សំងារ/សំងារបំផុត )

ចំណាត់ថ្នាំនិងកសារទាំងអស់នៃក្រសួងពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍) និងក្រសួងពេជ្យ (បណ្តុះបណ្តុះអនុវត្តន៍)

(សាធារណៈ/សំងារ/សំងារបំផុត )

ប្រធាននិងចំណាត់ថ្នាំនិងកសារ

(បណ្តុះបណ្តុះបានបានបំផុត )

ការពិនិត្យកសារបណ្តុះបណ្តុះអាសន្នបញ្ជីឡើងវិញ

(សាធារណៈ/សំងារ/សំងារបំផុត )

ឈ្មោះមន្ត្រីដែលបានពិនិត្យ:

ហត្ថលេខា

(បញ្ហាបចំណាត់ថ្នាំនិងកសារ)

(បញ្ហាបចំណាត់ថ្នាំនិងកសារយោង)

អ្នកដ្ឋាក់ធម៌សម្រាប់ “គ”

អ្នកទទួលបារិកសារ

(បញ្ហាបប្រធានរបស់ភាគី)

សហព្រះរាជមាណ្នាក់

(បញ្ហាបឈ្មោះ)

លោកស្រី ជា លាង

លោក Robert PETIT

(បញ្ចូលឈ្មោះផ្តុងថានា)

(បញ្ចូលឈ្មោះមេត្តាវី)

ការិរដ្ឋប្បេសណី

(បញ្ចូលឈ្មោះមេត្តាវី)

[លេខ ERN ដោយកម្មវិធី Zylab]

[លេខសំណើរឿង]

ច្បាប់នាមពុជា



អគ្គន៍ខ្ពស់ក្រសួងពាណិជ្ជកម្មនាយករដ្ឋបាល

Extraordinary Chambers in the Courts of Cambodia  
Chambres extraordinaires au sein des tribunaux cambodgiens

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia  
Nation Religion King

Royaume du Cambodge  
Nation Religion Roi

ខេសក្រីន “យ៍”

## ទម្រង់និងការសង្គមនៃការងារនៃក្រសួងពាណិជ្ជកម្មនាយករដ្ឋបាល:

(សំរាប់បំពេញដោយធ្វើឱ្យលើលទ្ធផលការសំណុំរឿង ក្នុងនាមក្រឡាបញ្ញី)

ឈ្មោះសំណុំរឿង:			កាលបរិច្ឆេទកសារ:	
ឈ្មោះនកសារ:				
ចំនួនថ្ងៃ:		ភាសានកសារដែលបានអាក់:		
អាក់ដោយ:	<input type="checkbox"/> អង្គដីជាអ្នកដោយ <input type="checkbox"/> មេត្តវិការពារក្តី <input type="checkbox"/> ការិ.សហព្រះរាជអាជ្ញា <input type="checkbox"/> ផ្សេងៗ :	ឈ្មោះ:	ឈ្មោះសំណុំ:	
ប្រភេទ	<input type="checkbox"/> សាធារណៈ <input type="checkbox"/> សំងារ <input type="checkbox"/> បិទស្សាកប្រាជៈត្រា			
កម្រិត	ឯកសារនេះបានរាយការដោយនាយករដ្ឋបាលនៃក្រសួងពាណិជ្ជកម្មនាយករដ្ឋបាល នៅថ្ងៃទី១០ ខែសីក្រើនឆ្នាំ២០១៩ និងបានបញ្ជាក់ដោយនាយករដ្ឋបាលនៃក្រសួងពាណិជ្ជកម្មនាយករដ្ឋបាល នៅថ្ងៃទី១០ ខែសីក្រើនឆ្នាំ២០១៩			
មូលដំបូង	ឯកសារដែលមានឈ្មោះអ្នកដោយនាយករដ្ឋបាល និងបានបញ្ជាក់ដោយនាយករដ្ឋបាល នៅថ្ងៃទី១០ ខែសីក្រើនឆ្នាំ២០១៩ និងបានបញ្ជាក់ដោយនាយករដ្ឋបាល នៅថ្ងៃទី១០ ខែសីក្រើនឆ្នាំ២០១៩			
ចុះហត្ថលេខាដោយ:	មានឯកទូទៅបញ្ជីការសំណុំរឿង ថ្ងៃខែឆ្នាំ:			

## ទម្រង់និងការសង្គមនៃការងារនៃក្រសួងពាណិជ្ជកម្មនាយករដ្ឋបាល

ខ្ញុំ, តាមនីយោះ, បានទទួលបានថ្មីថ្មីដោយជាអ្នកដោយនាយករដ្ឋបាល និងបានបញ្ជាក់ដោយនាយករដ្ឋបាល:

ចុះហត្ថលេខាដោយ: .....រាជធានីដោយ ថ្ងៃខែឆ្នាំ:



អគ្គន៍មិនុប្រជាមិនសាសនាថ្មីនាករកម្ពុជា

Extraordinary Chambers in the Courts of Cambodia  
Chambres extraordinaires au sein des tribunaux cambodgiens

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia  
Nation Religion King  
Royaume du Cambodge  
Nation Religion Roi

ខ្លួនឯង “ជ”

### ការទទួលបានអនុវត្តន៍យុត្តិការណ៍នឹងជំនួយជាអនុញ្ញាត

អនុលោមទៅតាមវិធានទី៩៦នៃវិធានដែឡូកដុកជាបស់អង្គភាពនិងជំនួយនៃក្រសួងព្រះរាជាណាចក្រកម្ពុជា ដើម្បីមបញ្ជាក់អនុវត្តន៍យុត្តិការណ៍នឹងជំនួយជាអនុញ្ញាត ឬកសារដូចមានរាយខាងក្រោមទៅបុគ្គលិកដូចមានរាយនាមផ្លូវខាងក្រោម៖

លេខសំណុំរឿង	ឈ្មោះឯកសារ

### ខ្លួនឯងជំនួយ:

<input type="checkbox"/> សហព្រះរាជអាជ្ញាធរ	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....
<input type="checkbox"/> មេធាវិការពារកី	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....
<input type="checkbox"/> ជនត្រូវទោទៅ	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....
<input type="checkbox"/> ភាគីរដ្ឋប្បួនឈើ	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....
<input type="checkbox"/> មេធាវិការពារកីរដ្ឋប្បួនឈើ	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....
<input type="checkbox"/> ប្រធានមន្ត្រីរបៀបាំង	ឈ្មោះ	តួនាទី
	ហត្ថលេខា.....	ថ្វីខេត្ត.....

ហត្ថលេខា..... ថ្វីខេត្ត.....

ឈ្មោះ.....

សេចក្តីណែនក្រីន អ.វ.ត.ក/០១/២០០៨/វ.៩

មន្ត្រីទទួលបន្ទុកកិច្ចការសំណុំរឿង ឬ មន្ត្រីដែលបានចាត់តាំងដោយផ្ទៀកគ្រប់គ្រងរដ្ឋបាល

19/11



សង្កាត់ខ្ពស់ក្រសួងពិសោធន៍ជាតុវត្ថុនាមអ្នកដ្ឋាន

Extraordinary Chambers in the Courts of Cambodia

Chambres extraordinaires au sein des tribunaux cambodgiens

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia  
Nation Religion King

Royaume du Cambodge  
Nation Religion Roi

ខេបសម្រេច “ច”

### ឯកទទួលទំនាក់ទំនងជាមួយនគរបាល

ដោយអនុលោមទៅតាមមាត្រាឌែល. ពាន់សេបចក្ខីណ៍នៃការធ្វើអនុវត្តន៍ពីការធ្វើការដោយអ្នកដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា  
លាករកម្បជាតិ  
ឱ្យមួយបញ្ជាក់ថា ខ្ញុំអាចប្រគល់ឯកសារដូចមានរាយទាហេរក្សាមនេះ៖

ឈ្មោះសំណាំរឿង	ឈ្មោះឯកសារ

### អ្នកដ្ឋាននគរបាលដែលបានបញ្ជាក់ថា

- |  |   |  |
|--|---|--|
| <input type="checkbox"/> សហព្រះរាជអាជ្ញាតា | <input type="checkbox"/> មេធាវីការពារកី               | <input type="checkbox"/> ជនត្រូវចោរ            |
| <input type="checkbox"/> ភាគីដើរប្រើប្រាស់ | <input type="checkbox"/> មេធាវីតំណាងភាគីដើរប្រើប្រាស់ | <input type="checkbox"/> ប្រធានមនឹករបៀបង់រំលែក |

### ឯកទទួលទំនាក់ទំនងជាមួយនគរបាល

ហត្ថលេខា... . . . . .	ថ្ងៃខែឆ្នាំ... . . . . .
ឈ្មោះ... . . . . .	

ហត្ថលេខា... . . . . .	ថ្ងៃខែឆ្នាំ... . . . . .
ឈ្មោះ... . . . . .	
មន្ទីរទួលបន្ទុកកិច្ចការសំណាំរឿង ឬ មន្ទីរដែលបានចាត់តាតំងដោយផ្ទុកក្រប់គ្រងគុណាការ	

